

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

របាយការណ៍ស្តីអំពីការបណ្តុះបណ្តាលប្រព័ន្ធគ្រប់គ្រងទិន្នន័យ
នៅស្រុកប្រតិបត្តិកិរីវង្ស និងអង្គរកោខេត្តតាកែវ

Training on Data Management System
In Kirivong and Ang Roka Operational District
ថ្ងៃទី ២៨-៣១ ខែឧសភា ឆ្នាំ ២០១២



រៀបចំដោយ



NCHADS

ឧបត្ថម្ភដោយ



WHO

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

របាយការណ៍ស្តីពីការបណ្តុះបណ្តាលប្រព័ន្ធគ្រប់គ្រងទិន្នន័យ
នៅស្រុកប្រតិបត្តិការវិស័យ និងអង្គការ ខេត្តតាកែវ

Training on Data Management System

In Kirivong and Ang Roka Operational District

ថ្ងៃទី ២៨-៣១ ខែឧសភា ឆ្នាំ ២០១២

វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងប្រព័ន្ធគ្រប់គ្រងទិន្នន័យសំរាប់មន្ត្រីនៅស្រុកប្រតិបត្តិការវិស័យ និងអង្គការបានប្រព្រឹត្តទៅ នៅការិយាល័យស្រុកប្រតិបត្តិការវិស័យ ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១២, ដែលរៀបចំឡើងដោយផ្នែកគ្រប់គ្រងទិន្នន័យនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ ដោយទទួលបាននូវការឧបត្ថម្ភថវិកាពី អង្គការសុខភាពពិភពលោក (WHO) ។ វគ្គបណ្តុះបណ្តាលនេះគឺធ្វើឡើងក្នុងគោលបំណងផ្តល់នូវព័ត៌មានថ្មីៗដែលមជ្ឈមណ្ឌលជាតិ បាននិងកំពុង រៀបចំដាក់អោយប្រើប្រាស់-ធ្វើការផ្លាស់ប្តូររូបទពិសោធន៍គ្នាទៅវិញទៅមក លើការងារគ្រប់គ្រងទិន្នន័យរបស់ ស្រុកប្រតិបត្តិការវិស័យ-រំលឹកឡើងវិញអំពីយន្តការការងារដែលត្រូវអនុវត្ត ជាពិសេសលើតួនាទីក្នុងការទទួល ខុសត្រូវ និងភារកិច្ចដែលត្រូវអនុវត្តជាប្រចាំ ។

វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីមន្ត្រីផ្នែកគ្រប់គ្រងទិន្នន័យតាកែវ, មន្ត្រីបញ្ជូលទិន្នន័យ, មន្ត្រីទទួលខុសត្រូវការងារវិធីសាស្ត្រឆ្លើយតបរួមគ្នា, មន្ត្រីបម្រើការងារនៅមន្ទីរពេទ្យអង្គរកា, មន្ត្រីបម្រើ ការងារនៅមន្ទីរពេទ្យគីរីវង្ស និងមន្ត្រីមន្ត្រីមកពីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និង កាមរោគ និងមន្ត្រីសម្របសម្រួលនៅស្រុកប្រតិបត្តិការវិស័យ ។

គណៈកម្មាធិការ :

លោកវេជ្ជបណ្ឌិត	លី ពេញស៊ុន	អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹង ជំងឺអេដស៍ សើស្បែក និងកាមរោគ
លោកវេជ្ជបណ្ឌិត	នុត ស៊ីណាត	អនុប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ
លោកវេជ្ជបណ្ឌិត	ប្រាក់ ប៊ុនធឿន	ប្រធានការិយាល័យស្រុកប្រតិបត្តិការវិស័យ

គ្រូស្រាវជ្រាវ :

លោកគ្រូពេទ្យ	ជា	ចំណាន	អនុប្រធានផ្នែកគ្រប់គ្រងទិន្នន័យ
លោក	ស៊ុន	សុខលេង	មន្ត្រីគ្រប់គ្រងទិន្នន័យ
លោក	ផាត់	វាសនា	មន្ត្រីគ្រប់គ្រងទិន្នន័យ
លោក	លាង	សុផាន់ណា	មន្ត្រីគ្រប់គ្រងទិន្នន័យ

សកម្មភាពនៃវគ្គបណ្តុះបណ្តាល :

ថ្ងៃទី ១ ៖ ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១២

ពេលព្រឹក

ចាប់ពីម៉ោង ៧:៣០នាទី ដល់ម៉ោង ៨:០០ ការចុះឈ្មោះសិក្ខាកាមដែលមកចូលរួមទាំងអស់, ដែល ក្នុងនោះមាន ៖

- មន្ត្រីគ្រប់គ្រងទិន្នន័យខេត្ត
- មន្ត្រីបញ្ជូលទិន្នន័យអង្គរកា
- មន្ត្រីគ្រប់គ្រងទិន្នន័យខេត្តតាកែវ

- មន្ត្រីទទួលខុសត្រូវការងារវិធីសាស្ត្រឆ្លើយតបរួមគ្នា
- មន្ត្រីបម្រើការងារនៅមន្ទីរពេទ្យអង្គរកា និងមន្ត្រីផ្នែកគាំពារមាតានិងទារក
- មន្ត្រីបម្រើការងារនៅមន្ទីរពេទ្យគីរីវង្ស និងមន្ត្រីផ្នែកគាំពារមាតានិងទារក
- មន្ត្រីសម្របសម្រួលនៅស្រុកប្រតិបត្តិអង្គរកា
- មន្ត្រីមកពីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ

បន្ទាប់ពីការចុះឈ្មោះសិក្ខាកាមដែលមកចូលរួមរួចមក នៅវេលាម៉ោង ៨:៣០ វគ្គបណ្តុះបណ្តាលបានចាប់ផ្តើមដំណើរការរបស់ខ្លួន ។ ជាដំបូងលោក ជាត់ វាសនា មន្ត្រីផ្នែកគ្រប់គ្រងទិន្នន័យមជ្ឈមណ្ឌលជាតិគំណាងអោយអ្នករៀបចំកម្មវិធីបានប្រកាសគណនីបតី និងអញ្ជើញអង្គសិក្ខាសាលាទាំងមូលក្រោកឈរដើម្បីគោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីបានប្រកាសរបៀបវារៈនៃកិច្ចប្រជុំ និងអង្គហេតុរបស់ផ្នែកគ្រប់គ្រងទិន្នន័យរួចមកជាកិច្ចចាប់ផ្តើម លោកវេជ្ជបណ្ឌិត ប្រាក់ ប៊ុនធឿន ប្រធានការិយាល័យស្រុកប្រតិបត្តិអង្គរកា បានមានចំណាប់អារម្មណ៍ និងមតិសំណេះសំណាលទៅកាន់សិក្ខាកាមដោយបានធ្វើការសង្ខេបអំពីព័ត៌មានភូមិសាស្ត្រ ប្រជាជន ព្រមទាំងសមិទ្ធផល និងសកម្មភាពការងារស្រុកប្រតិបត្តិ ក៏ដូចជាមន្ទីរពេទ្យ និងមណ្ឌលសុភាពនានាដែលបាននិងកំពុងអនុវត្តន៍កន្លងមក ដោយមតិសោមនស្សរីករាយ។ ជាបន្តទៅទៀត លោកវេជ្ជបណ្ឌិត នុត ស៊ីណាត អនុប្រធានមន្ទីរសុខាភិបាលខេត្តតាកែវបានមានមតិសំណេះសំណាលដោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សិក្ខាកាមទាំងអស់ ដែលបានធ្វើដំណើរមកចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ដើម្បីទទួលយកនូវចំណេះដឹងសំរាប់យកទៅអនុវត្តន៍ការងាររបស់ខ្លួនដែលត្រូវបំពេញដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់មជ្ឈមណ្ឌលជាតិ និងដើម្បីជាមុខមាត់របស់ខេត្តតាកែវទាំងមូល។ លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានលើកយកនូវសមិទ្ធផលការងាររបស់មន្ទីរសុខាភិបាលខេត្តដែលបានអនុវត្តកន្លងមកមកបង្ហាញ និងចែករំលែកនូវបទពិសោធន៍មួយចំនួនដែលខេត្តបានជួបប្រទះ ជាពិសេសលោកបានផ្តាំធ្វើអោយសិក្ខាកាមទាំងអស់ត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់ក្នុងការរៀនសូត្រតាមរយៈការបណ្តុះបណ្តាលនេះ ដើម្បីយកទៅអនុវត្តការងារដែលត្រូវបំពេញនៅស្រុកប្រតិបត្តិរៀងៗខ្លួនពេលត្រឡប់ទៅកាន់ការងារវិញ។

ជាកិច្ចបន្តលោកវេជ្ជបណ្ឌិត លី ពេញស៊ុន អនុប្រធានមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគបានមានមតិសំណេះសំណាលដល់សិក្ខាកាមទាំងអស់ដែលឆ្លៀតពេលដ៏មមាញឹកមកចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ដើម្បីទទួលយកនូវចំណេះដឹងសំរាប់យកទៅអនុវត្តន៍ការងាររបស់ខ្លួនដែលត្រូវបំពេញដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់មជ្ឈមណ្ឌលជាតិ និងដើម្បីជាមុខមាត់ របស់ខេត្តតាកែវទាំងមូល។ លោកអនុប្រធានក៏បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំរបស់ខេត្តក៏ដូចជាបុគ្គលិកបំរើការនៅមន្ទីរសុខាភិបាលខេត្ត និងការិយាល័យស្រុកប្រតិបត្តិដែលបានខិតខំបំពេញភារកិច្ចយ៉ាងល្អ។ លោកអនុប្រធានក៏បានធ្វើការផ្តាំធ្វើនិងសាកសួរខុទ្ទក្ខណ៍ពីសំណាក់លោកប្រធានមជ្ឈមណ្ឌលដែលតែងតែគិតអំពីសុខុមាលភាពការងាររបស់បងប្អូនជានិច្ច ជាចុងក្រោយលោកអនុប្រធានបានផ្តាំធ្វើអោយសិក្ខាកាមទាំងអស់ត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់ក្នុងការរៀនសូត្រតាមរយៈការបណ្តុះបណ្តាលនេះ ដើម្បីយកទៅអនុវត្តការងារដែលត្រូវបំពេញនៅស្រុកប្រតិបត្តិរៀងៗខ្លួន និងប្រកាសបើកវគ្គបណ្តុះបណ្តាលចាប់ពីពេលនេះតទៅ។

បន្ទាប់ពីការប្រកាសបើកវគ្គបណ្តុះបណ្តាលរួចមកវគ្គបណ្តុះបណ្តាលបានចាប់ផ្តើមដំណើរការការងាររបស់ខ្លួនតាមកម្មវិធី និងពេលវេលាកំណត់ ដោយបានចាប់ផ្តើមធ្វើការបង្ហាញ ពីការងារដែលត្រូវអនុវត្តបន្តលើការងារថែទាំ និងព្យាបាលជំងឺអេដស៍មានជាអាទិ៍ ៖

- ការបង្ហាញអំពីការងារសំរាប់គ្រប់គ្រងទិន្នន័យកុមារប្រឈម (Exposed Infant) ដោយលោក ជា ចំណាន បានបង្ហាញនូវព័ត៌មានមួយចំនួនដែលទាក់ទងទៅនឹងការបំពេញទំរង់ព័ត៌មានរបស់កុមារដែលក្នុងនោះមាន
 - ទំរង់ព័ត៌មានរបស់កុមារប្រឈមមកពិនិត្យដំបូង ដោយណែនាំអំពីការផ្តល់លេខកូដតាមគោលការណ៍របស់ថ្នាក់ជាតិ អាយុរបស់កុមារគិតជាសប្តាហ៍ និងបំពេញថ្ងៃខែឆ្នាំកំណើតរបស់កុមារអោយបានត្រឹមត្រូវ ព្រមទាំងព័ត៌មានផ្សេងៗទៀត

- ទំរង់ព័ត៌មានរបស់កុមារប្រឈមពេលមកពិនិត្យជំងឺ សូមអោយបំពេញព័ត៌មានអោយគ្រប់គ្រាន់ និងត្រឹមត្រូវ
- ការបំពេញបញ្ជីកុមារប្រឈម ដែលត្រូវស្រង់យកព័ត៌មានពីទំរង់ (ក) និងទំរង់ (ខ) របស់កុមារប្រឈម

ពេលរសៀល

- ការបង្ហាញអំពីរបៀបនៃការធ្វើរបាយការណ៍កុមារប្រឈម ដោយលោក ស៊ិន សុខលេង បានលើកឧទាហរណ៍ និងពន្យល់ពីការស្រង់យកព័ត៌មានរបស់កុមារពីបញ្ជីចុះឈ្មោះកុមារប្រឈម។ បន្ទាប់មក លោក លាង សុផាន់ណា បានលើកយកវិធីគ្រប់គ្រងទិន្នន័យកុមារប្រឈមមកបង្ហាញដោយប្រាប់អំពីរបៀប និងវិធីសាស្ត្រក្នុងការបញ្ជូលព័ត៌មានរបស់អ្នកជំងឺទៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យនិងរបៀបធ្វើការផ្ទៀងផ្ទាត់ឡើងវិញ ដើម្បីអោយទិន្នន័យដែលបានបញ្ជូលមានភាពត្រឹមត្រូវ និងច្បាស់លាស់អាចយកជា ការព្រមព្រាមទាំងអាចបោះពុម្ពផ្ទេររបាយការណ៍ប្រចាំត្រីមាស និងអាចយកទៅធ្វើការសិក្សាស្រាវជ្រាវផ្សេងៗទៀត។

ថ្ងៃទី ២ ៖ ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១២

ពេលព្រឹក

- ការបង្ហាញអំពីសកម្មភាពវិធីសាស្ត្រឆ្លើយតបរួមគ្នា (Linked Response) ដោយលោក ស៊ិន សុខលេង បានបង្ហាញនូវព័ត៌មានមួយចំនួនដែលទាក់ទងទៅនឹងគោលបំណងនៃការធ្វើសកម្មភាព និង វិធីសាស្ត្រយ៉ាងណាដើម្បីសំរេចនៅគោលដៅដែលថ្នាក់ជាតិចង់បានជាពិសេសការធ្វើអោយមានទំនាក់ទំនងគ្នារវាងសេវានៅតាមមណ្ឌលសុខភាពជាមួយនិងសេវាសុខាភិបាលនៅតាមបណ្តាស្រុកប្រតិបត្តិ ដើម្បីតាមដានស្ត្រីមានផ្ទៃពោះដែលមានផ្ទុកមេរោគអេដស៍ និងទារកដែលកើតពីម្តាយដែលមានផ្ទុកមេរោគអេដស៍ ក្នុងទិសដៅកាត់បន្ថយការចំលងមេរោគអេដស៍ពីម្តាយទៅកូនដោយបានពិភាក្សាគ្នាធ្វើយ៉ាងណាអោយការប្រមូលទិន្នន័យមានភាពរលូន និងត្រឹមត្រូវ។

ពេលរសៀល

- ការបង្ហាញបន្តអំពីសកម្មភាពវិធីសាស្ត្រឆ្លើយតបរួមគ្នា (Linked Response) ដោយស៊ិន សុខលេង លើកយកបញ្ជីតាមដានស្ត្រីមានផ្ទៃពោះ និងការពិភាក្សាជាគ្រូមដើម្បីរកគន្លឹះនិងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកក្នុងការប្រមូលទិន្នន័យ និងធ្វើរបាយការណ៍។

ថ្ងៃទី ៣ ៖ ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១២

ពេលព្រឹក

- ការបង្ហាញអំពីការងារសំរាប់គ្រប់គ្រងទិន្នន័យកុមារផ្ទុកមេរោគអេដស៍ (Pediatric) ដោយលោក ជា ចំណាន បានបង្ហាញនូវព័ត៌មានមួយចំនួនដែលទាក់ទងទៅនឹងការបំពេញទំរង់ព័ត៌មានរបស់កុមារដែលក្នុងនោះមាន :
 - ទំរង់ព័ត៌មានរបស់កុមារមកពិនិត្យជំងឺ ដោយណែនាំអំពីការផ្តល់លេខកូដតាមគោលការណ៍របស់ថ្នាក់ជាតិ អាយុរបស់កុមារគិតជាសប្តាហ៍ (ប្រសិនបើកុមារអាយុតិចជាង៥ឆ្នាំ) និងបំពេញថ្ងៃខែឆ្នាំ កំណើតរបស់កុមារអោយបានត្រឹមត្រូវ ព្រមទាំងព័ត៌មានផ្សេងៗទៀត
 - ទំរង់ព័ត៌មានរបស់កុមារពេលមកពិនិត្យជំងឺ សូមអោយបំពេញព័ត៌មានអោយគ្រប់គ្រាន់ និងត្រឹមត្រូវ ជាពិសេសទាក់ទងទៅនឹងថ្ងៃខែឆ្នាំមកពិនិត្យ និងការណាត់ជួបព្រមទាំងព័ត៌មានសំខាន់ៗផ្សេងៗទៀត

- ការស្រង់យកពត៌មានពីទំរង់ (ក) និងទំរង់ (ខ) របស់កុមារទៅក្នុងបញ្ជីព្យាបាលកុមារ ដោយជំងឺឱកាសនិយម និងកុមារព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍

ពេលរសៀល

- ការបង្ហាញអំពីរបៀបនៃការធ្វើរបាយការណ៍កុមារផ្ទុកមេរោគអេដស៍ ដោយលោក ជាត់ វាសនា បានលើកឧទាហរណ៍ និងពន្យល់ពីការស្រង់យកពត៌មានរបស់កុមារ ពីបញ្ជី ចុះឈ្មោះកុមារព្យាបាលជំងឺឱកាសនិយម និងកុមារព្យាបាលដោយឱសថប្រឆាំង មេរោគអេដស៍ ។ បន្ទាប់មក លោក លាង សុផាន់ណា បានលើកយកវិធីគ្រប់គ្រង ទិន្នន័យកុមារផ្ទុកមេរោគអេដស៍មកបង្ហាញដោយប្រាប់អំពីរបៀប និងវិធីសាស្ត្រក្នុងការ បញ្ជូលពត៌មានរបស់អ្នកជំងឺទៅក្នុងប្រព័ន្ធគ្រប់គ្រង ទិន្នន័យនិងរបៀបធ្វើការផ្ទៀងផ្ទាត់ ឡើងវិញ ដើម្បីអោយទិន្នន័យដែលបានបញ្ជូលមានភាពត្រឹមត្រូវ និងច្បាស់លាស់អាច យកជាការបានព្រមទាំងអាចបោះពុម្ពជារបាយការណ៍ប្រចាំត្រីមាស ។

ថ្ងៃទី ៤ ៖ ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១២

ពេលព្រឹក

- ការបង្ហាញអំពីការងារសំរាប់គ្រប់គ្រងទិន្នន័យអ្នកជំងឺផ្ទុកមេរោគអេដស៍ (Adult) ដោយ លោក ជា ចំណាន បានបង្ហាញនូវពត៌មានមួយចំនួនដែលទាក់ទងទៅនឹងការ បំពេញទំរង់ពត៌មានរបស់របស់អ្នកជំងឺដែលក្នុងនោះមាន :
 - ទំរង់ពត៌មានរបស់ជំងឺពេលមកពិនិត្យដំបូង ដោយណែនាំអំពីការផ្តល់លេខកូដតាម គោលការណ៍របស់ថ្នាក់ជាតិ អោយបានត្រឹមត្រូវព្រមទាំងពត៌មានផ្សេងៗទៀត
 - ទំរង់ពត៌មានរបស់អ្នកជំងឺពេលមកពិនិត្យជំងឺ សូមអោយបំពេញពត៌មានអោយ គ្រប់គ្រាន់ និងត្រឹមត្រូវជាពិសេសទាក់ទងទៅនឹងថ្ងៃខែឆ្នាំមកពិនិត្យ និងការណាត់ជួប ព្រមទាំងពត៌មានសំខាន់ៗផ្សេងៗទៀត ឆ្លៀតពេលនោះដែរលោក ជាត់ វាសនាបាន បង្ហាញអំពីការងារយុទ្ធសាស្ត្រ Three I's ព្រោះវាជាការងារមួយដែលតំរូវអោយអ្នក បម្រើការងារនៅសេវា OI-ART ដើម្បីជំរុញអោយធ្វើការស្រាវជ្រាវរករោគសញ្ញាជំងឺ របេងចំពោះអ្នកជំងឺអេដស៍ថ្មីទាំងអស់ដែលទទួលការព្យាបាល OI-ART អោយប្រាកដ ថា អ្នកជំងឺទាំងនោះមានរោគសញ្ញាជំងឺរបេងដែររឺទេ ប្រសិនបើគ្មានត្រូវជំរុញធ្វើការ ព្យាបាលដោយការ ផ្តល់ឱសថ Isoniazide អោយបានលឿនបំផុតដើម្បីកុំអោយអ្នកជំងឺ អាចឆ្លងមេរោគរបេងបានដោយប្រការណាមួយ, ប្រសិនបើមានកើតជំងឺរបេងក៏ត្រូវ ជំរុញការព្យាបាលជំងឺរបេងអោយបានកាន់តែលឿនផងដែរ។ លោក ជាត់ វាសនា ក៏បានលើកយកទំរង់ពត៌មានមួយចំនួនដែលត្រូវបន្ថែមដើម្បីអោយ ស្របទៅនឹង យុទ្ធសាស្ត្រ Three I's ដោយពន្យល់យ៉ាងក្បោះក្បាយក្នុងនោះមាន :
 - ចំនុចកែសំរួលឡើងវិញនៅលើទំរង់ពត៌មានរបស់អ្នកជំងឺមកពិនិត្យ (ទំរង់ខ) មនុស្សចាស់
 - លិខិតបញ្ជូន
 - បញ្ជីចុះឈ្មោះអ្នកជំងឺឱកាសនិយម
 - បញ្ជីចុះឈ្មោះអ្នកជំងឺព្យាបាលដោយឱសថ ART
 - របាយការណ៍ប្រចាំត្រីមាសថ្មីស្តីពីការព្យាបាលជំងឺឱកាសនិយមមុន ART
 - របាយការណ៍ប្រចាំត្រីមាសថ្មីស្តីពីការព្យាបាលដោយ ART
- សិក្ខាកាមបានសាកសួរនូវសំណួរជាច្រើនដែលទាក់ទងទៅនឹងយុទ្ធសាស្ត្រនេះ ដោយមានការពន្យល់ និង ឆ្លើយសំណួរដ៏ជាក់លាក់ធ្វើអោយសិក្ខាកាមទាំងអស់អាច ទទួលបាននូវចំណេះដឹងថ្មីដើម្បីយកទៅបំពេញការងារ ។

- ការបង្ហាញបន្តអំពីការបង្ការជាវិជ្ជមាន (Positive Prevention) ដោយលោក ជាត់ វាសនា នេះជាការងារថ្មីមួយដែលបន្ថែមទៅលើអ្នកបម្រើការងារនៅសេវា OI-ART ដើម្បីជំរុញ អោយមានការផ្តល់ប្រឹក្សា និងណែនាំអោយអ្នកជំងឺដែលបានទទួលការព្យាបាលជំងឺ ឱកាសនិយម និងការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ បានទទួលការពន្យា កំណើតតាមវិធីណាមួយដែលសមស្របសំរាប់ពួកគាត់, ផ្តល់ប្រឹក្សាអំពីការថែទាំខ្លួន កុំអោយឆ្លងមេរោគរបេង, ផ្តល់ប្រឹក្សាអំពីការប្រើប្រាស់ថ្នាំពន្យាអោយបានត្រឹមត្រូវនិង ទៀងទាត់, ការប្រើប្រាស់ស្រោមអនាម័យអោយបានត្រឹមត្រូវ, ការបង្ការកុំអោយឆ្លង ជំងឺកាមរោគ ចំនុចទាំងនេះនឹងត្រូវរាយការណ៍ចូលទៅក្នុងរបាយការណ៍ OI-ART កន្លែងអ្នកជំងឺថ្មី OI និងអ្នកជំងឺថ្មី ART កាលណាអ្នកជំងឺទទួលបានការផ្តល់ប្រឹក្សា យ៉ាងតិច៣ ក្នុងចំណោមចំនុចទាំង៦ខាងលើ។

ពេលវេលាសៀល

- ការឡើងបង្ហាញជាគំរូក្នុងការបញ្ជូលទិន្នន័យរបស់អ្នកជំងឺពេញវ័យដោយលោក លាង សុផាន់ណា បានលើកយកវិធីសាស្ត្រក្នុងការបញ្ជូលព័ត៌មានរបស់អ្នកជំងឺទៅក្នុង ប្រព័ន្ធគ្រប់គ្រងទិន្នន័យ ព្រមទាំងលើកយកនូវចំនុចសំខាន់ៗដែល database ត្រូវចាប់ និងរបៀបធ្វើការផ្ទៀងផ្ទាត់ឡើងវិញ ដើម្បីអោយទិន្នន័យដែលបានបញ្ជូលមានភាព ត្រឹមត្រូវ និងច្បាស់លាស់អាចយកជាការបានព្រមទាំងអាចបោះពុម្ពជារបាយការណ៍ ប្រចាំត្រីមាស និងអាចយកទៅធ្វើការសិក្សាស្រាវជ្រាវផ្សេងៗទៀត។
- ការពិភាក្សា និងផ្លាស់ប្តូរមតិសោធន៍ អំពីការបញ្ជូលទិន្នន័យរបស់អ្នកជំងឺទៅក្នុង OI-ART Database ដោយផ្តល់ឱកាសអោយមន្ត្រីគ្រប់គ្រងទិន្នន័យ និងមន្ត្រីបញ្ជូល ទិន្នន័យទាំងអស់ ធ្វើការសាកសួរគ្នាទៅវិញទៅមកអំពីបញ្ហា និងដំណោះស្រាយដែល បានជួបប្រទះ ដើម្បីធ្វើអោយទិន្នន័យដែលពួកគេបានបញ្ជូលមានគុណភាពល្អ ។

បញ្ហាដែលជួបប្រទះចំពោះការងារបញ្ជូលទិន្នន័យ

- ការចុះបញ្ជី OI/ART មិនបានត្រឹមត្រូវ (លេខកូដជាន់គ្នា)
- ការបំពេញទម្រង់ព័ត៌មានរបស់អ្នកជំងឺមិនទាន់បានគ្រប់គ្រាន់ និងខ្វះខាត ដូចជា កំពស់, ថ្ងៃណាត់ ជួប, បរិមាណថ្នាំ, កំរិតថ្នាំ ធ្វើអោយការបញ្ជូលទិន្នន័យមានភាពមិនគ្រប់គ្រាន់តាមនោះដែរ
- ករណីបញ្ជូនចេញ រឺ បញ្ជូនចូល (ព័ត៌មានដែលត្រូវបំពេញមិនបានគ្រប់គ្រាន់)
- មានភាពខុសគ្នារវាងការបង្កើតរបាយការណ៍ដោយដៃ និងរបាយការណ៍អេឡិចត្រូនិកដោយ ប្រព័ន្ធកុំព្យូទ័រ
- ការបញ្ជូនរបាយការណ៍ពីកន្លែងសេវាផ្សេងៗមានការយឺតយ៉ាវ នាំអោយរបាយការណ៍ដែលត្រូវផ្ញើ ទៅកាន់មជ្ឈមណ្ឌលជាតិមានការយឺតយ៉ាវដែរ
- នៅមន្ទីរពេទ្យខេត្តមានកុមារដែលទទួល OI/ARTមានអាយុលើសពី១៤ ឆ្នាំ ប៉ុន្តែមិនទាន់ពន្យារទៅ កាន់សេវាមនុស្សពេញវ័យធ្វើអោយការបញ្ជូលព័ត៌មានរបស់អ្នកជំងឺទៅក្នុង OI/ART Database មិនបានត្រឹមត្រូវ

សេចក្តីសន្និដ្ឋាន

បន្ទាប់ពីបានទទួលការសិក្សារយៈពេល ៤ថ្ងៃកន្លងមក ឃើញថាមន្ត្រីគ្រប់គ្រងទិន្នន័យ និងមន្ត្រីបញ្ជូល ទិន្នន័យនៅមន្ទីរពេទ្យខេត្ត, មន្ទីរពេទ្យបង្អែកគីរីវង់, អង្គរកា និងបុគ្គលិកដែលបានបណ្តុះបណ្តាលទាំងអស់ បានយល់ដឹងបន្ថែមលើការងារថ្មីមួយចំនួនដែលមជ្ឈមណ្ឌលជាតិ បាននិងកំពុងរៀបចំដាក់អោយប្រើប្រាស់ មានជាអាទិ៍ ៖ ការងារ Linked Response, Three I's, Positive Prevention, VCCT, Home Base Care, BCC, Exposed Infant តាមរយៈការបង្ហាញរបស់គ្រូសម្របសម្រួលមកពីមជ្ឈមណ្ឌលជាតិ និងការយកចិត្ត

ទុកដាក់របស់សិក្ខាកាមដែលអាច ជួយបង្កើននូវចំណេះដឹងរបស់មន្ត្រីគ្រប់គ្រងទិន្នន័យ មន្ត្រីបញ្ជូលទិន្នន័យ ថ្នាក់ខេត្ត-ក្រុង ក្នុងការប្រមូល, ពិនិត្យ និងធ្វើអោយរបាយការណ៍កាន់តែមានភាពសុក្រិតថែមទៀតមុននឹង ផ្ញើមកកាន់មជ្ឈមណ្ឌលជាតិ។

សំណូមពរ

- សូមអោយមានវគ្គបណ្តុះបណ្តាលបន្ថែម ដល់អ្នកចុះបញ្ជី និងមន្ត្រីដែលពាក់ព័ន្ធ
- មានការបណ្តុះបណ្តាល រឺ ទស្សនៈកិច្ចសិក្សានៅតាមបណ្តាខេត្តផ្សេងៗដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និងអភិបាលការងារនៅបណ្តាខេត្តដែលខ្លួនធ្វើការ
- សូមអោយក្រុមការងារគ្រប់គ្រងទិន្នន័យ បានចូលរួមក្នុងកិច្ចប្រជុំគ្រប់ការងារណាដែលទាក់ទងនឹង CoC ដើម្បី ស្វែងយល់អំពីការងារ HIV/AIDS នឹងបានផ្តល់យោបល់លើការងារគ្រប់គ្រងទិន្នន័យ

វគ្គបណ្តុះបណ្តាលនេះ បានបញ្ចប់នៅវេលាម៉ោង ១៧:០០ ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១២ ដោយមានការចូលរួមក្នុងការប្រកាសបិទវគ្គបណ្តុះបណ្តាលនេះដោយឯកឧត្តមវេជ្ជបណ្ឌិត មាន ឈីវុន ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើរស្បែក និងកាមរោគ ក្រោមបរិយាកាសរីករាយ និងស្និតស្នាល ជាទីបំផុត ហើយលោកក៏បានធ្វើការកើតសរសើរដល់សិក្ខាកាមទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការសិក្សារយៈពេល៤ថ្ងៃនេះដើម្បីយកទៅអនុវត្តការងារដែលត្រូវបំពេញនៅស្រុកប្រតិបត្តិរៀងៗខ្លួន ។ ជាចុងក្រោយ ឯកឧត្តមប្រធានបានផ្តាំផ្ញើ និងជូនពរអោយសិក្ខាកាមទាំងអស់ និងក្រុមការងាររបស់មជ្ឈមណ្ឌលជាតិធ្វើដំណើរទៅកាន់គេហដ្ឋានវិញប្រកបដោយសេចក្តីសុខនិងសុវត្ថភាព ។

ធ្វើនៅភ្នំពេញ, ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១២

អ្នកធ្វើរបាយការណ៍

ជាត់ វ៉ាសនា

បានឃើញ និង ឯកភាព

